

យុទ្ធនាការថ្មីដើម្បីពិនិត្យ និងជំនួយភាពជាពលរដ្ឋអាមេរិកាំង

ដៃគូរបស់ New Americans Campaign (NAC) រៀបចំព្រឹត្តិការណ៍ដែលអ្នកចូលរួមមិនបាច់បង់ថ្លៃ ដើម្បីជួយផ្នែកច្បាប់ដល់អ្នករស់នៅលើទឹកដីសហរដ្ឋអាមេរិកជាអចិន្ត្រៃយ៍ ឬក្រុមទាំងការពិនិត្យ និងជំនួយចំពោះភាពជាពលរដ្ឋអាមេរិកាំង ។ សម្រាប់ព័ត៌មានបន្ថែម អំពីការពិនិត្យ និងជំនួយចំពោះភាពជាពលរដ្ឋអាមេរិកាំងនាពេលអនាគត សូមទាក់ទងមកកាន់អាសយដ្ឋាន nacphiladelphia@gmail.com

សេវាកម្មផ្នែកច្បាប់អន្តោប្រវេសន៍ Esperanza (Esperanza Immigration Legal Services)

Esperanza មានផ្តល់ជូនសេវាកម្មផ្នែកច្បាប់ដោយផ្ទាល់ដល់ពលរដ្ឋសហរដ្ឋអាមេរិកដែលមានចំណូលទាប និងអ្នករស់នៅលើទឹកដីសហរដ្ឋអាមេរិកដែលកើតនៅប្រទេសផ្សេង ព្រមទាំងក្រុមគ្រួសាររបស់ពួកគេ ដែលត្រូវការជំនួយផ្នែកច្បាប់ការអន្តោប្រវេសន៍ ។
 4261 North 5th Street
 Philadelphia, PA19140
 (215) 324-0746 លេខបន្ត 298

HIAS Pennsylvania

HIAS Pennsylvania មានផ្តល់ជូនសេវាកម្មជំនួយផ្នែកច្បាប់អន្តោប្រវេសន៍ និងការកាត់ទិលនៅរបស់ជនភៀសខ្លួន ដល់ជនអន្តោប្រវេសន៍ និងជនភៀសខ្លួន នៅក្នុងរដ្ឋផេនស៊ីលវ៉េនី ។
 2100 Arch Street – 3th Floor
 Philadelphia, PA19103
 (215) 832-0900

មជ្ឈមណ្ឌលសេវាកម្មសញ្ជាតិ (Nationalities Services Center)

Nationalities Services Center (NSC) មានផ្តល់ជូនសេវាកម្មកំណែផ្នែកច្បាប់ដល់អ្នកមានចំណូលទាប ពាក់ព័ន្ធនឹងបញ្ហាច្បាប់អន្តោប្រវេសន៍ ។ បើលោកអ្នកចង់ពិគ្រោះយោបល់បន្ថែម សូមហៅទូរស័ព្ទមកយើងខ្ញុំ ។
 1216 Arch St., 4th Fl.
 Philadelphia, PA19107
 (215) 893-8400

ធនធានពលរដ្ឋ (Citizenship Resources)

ការអប់រំពលរដ្ឋ (Citizenship Education)

បណ្តាញសកម្មភាពពលរដ្ឋក្រុងហ្វីឡាដែលហ្វី (Philadelphia Citizenship Action Network)

Philadelphia Citizenship Action Network (PCAN) មានផ្តល់ជូនការបង្រៀនអំពីភាពជាពលរដ្ឋអាមេរិកាំង ដោយមិនគិតប្រាក់ឈ្នួល ។

ថ្នាក់មជ្ឈមណ្ឌលក្រុង - ការចុះឈ្មោះចូលរៀន ៖ ថ្ងៃទី 5 ខែមីនា ម៉ោង 9:30នាទីព្រឹក ។ អ្នកត្រូវចូលរួមក្នុងវគ្គនេះ ហើយសូមយកមកជាមួយនូវប័ណ្ណការស្នាក់នៅលើទឹកដីសហរដ្ឋអាមេរិកជាអចិន្ត្រៃយ៍ (ប័ណ្ណបែកដ) ដើម្បីចុះឈ្មោះចូលរៀន។ ការវាយតម្លៃភាសាអង់គ្លេស ៖ ថ្ងៃទី 12 ខែមីនា ម៉ោង 9:30នាទីព្រឹក-ម៉ោង12:00នាទីថ្ងៃត្រង់ ។ កាលវិភាគរៀន ៖ ថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ ពីម៉ោង 9:30នាទីព្រឹក-ម៉ោង12:00នាទីថ្ងៃត្រង់ ។ ថ្នាក់រៀន ចាប់ផ្តើមពីថ្ងៃទី 14 ខែមីនា ដល់ថ្ងៃទី 23 ខែឧសភា ។ ទីកន្លែងបង្រៀន ៖ 100 S. Broad St, 10th Floor, Philadelphia, PA 19110 ។ សូមហៅទូរស័ព្ទមកលេខ 215-832-0912 សម្រាប់ព័ត៌មានបន្ថែម ។

មជ្ឈមណ្ឌលរៀនសូត្រសហគមន៍ (Community Learning Center)

Community Learning Center មានផ្តល់ជូនថ្នាក់រៀនអំពីភាពជាពលរដ្ឋអាមេរិកាំង ដោយឥតគិតថ្លៃ ។
 229 N. 63rd St.
 Philadelphia, PA19139
 (215) 426-7940

សេវាកម្មផ្នែកច្បាប់ Esperanza (Esperanza Legal Services)

ការបង្រៀនអំពីភាពជាពលរដ្ឋអាមេរិកាំង ដោយឥតគិតថ្លៃ
 4261 North 5th Street
 Philadelphia, PA19140
 (215) 324-0746 លេខបន្ត 298

HIAS Pennsylvania

កម្មវិធី HIAS Pennsylvania Citizenship មានផ្តល់ការអប់រំអំពីការចូលសញ្ជាតិអាមេរិកាំង និងសេវាកម្មផ្នែកច្បាប់ ដល់អ្នកដែលមានប្រាក់ចំណូលទាប មនុស្សចាស់ ព្រមទាំងពលរដ្ឋជាជនពិការ នៅទូទាំងក្រុង ។
 2100 Arch Street – 3th Floor
 Philadelphia, PA19103
 (215) 832-0900

មជ្ឈមណ្ឌលសេវាកម្មសញ្ជាតិ (Nationalities Services Center)

Nationalities Services Center (NSC) មានបង្រៀនអំពីការត្រៀមខ្លួនធ្វើជាពលរដ្ឋអាមេរិកាំង ។ ការបង្រៀននេះ គឺត្រូវបង់ថ្លៃចំនួន \$200 សម្រាប់វគ្គដែលមានរយៈពេល 10 សប្តាហ៍ ដែលរៀនពីរដងក្នុងមួយសប្តាហ៍ ក្នុងមួយដងមានរយៈពេល 2.5 ម៉ោង ។
 1216 Arch St., 4th Fl.
 Philadelphia, PA19107
 (215) 893-8400

មជ្ឈមណ្ឌលស្នាក់មត់ពលរដ្ឋផេនស៊ីលវ៉េនីថ្មី (Welcoming Center for New Pennsylvanians)

Welcoming Center for New Pennsylvanians មានផ្តល់ជូនការបណ្តុះបណ្តាលអំពីការចូលរួមរបស់ពលរដ្ឋ ការបង្រៀនអំពីការពិនិត្យព័ត៌មាន និងការចូលសញ្ជាតិ ជួយបំពេញពាក្យសុំចូលសញ្ជាតិ មានថ្នាក់បង្រៀនអំពីភាពជាពលរដ្ឋអាមេរិកាំង ថ្នាក់បង្រៀនអង់គ្លេសជាភាសាទីពីរ និងមានការបញ្ជូនទៅកាន់សេវាកម្មផ្នែកច្បាប់តាមរយៈកម្មវិធី សម្មភាពនៃភាពជាពលរដ្ឋ (Citizenship in Action) របស់ពួកគេ ។
 1617 JFK Blvd., Suite 555
 Philadelphia, PA19103
 (215) 557-2626

ការកេងបន្លំសេវាកម្មអន្តោប្រវេសន៍ ៖ អ្នកគ្មានសមត្ថភាពផ្តល់សេវាកម្មអន្តោប្រវេសន៍ (Notario Fraud)

គឺមានតែមេធាវីដែលមានអាជ្ញាប័ណ្ណ ឬអ្នកកំណែដែលអាចយកជាបានការ តែប៉ុណ្ណោះដែលទទួលបានការអនុញ្ញាត និងមានគុណវុឌ្ឍន៍ ដើម្បីជួយអ្នក ចំពោះសំណុំរឿងអន្តោប្រវេសន៍ ។ បើអ្នកជឿថា ខ្លួនជាជនរងគ្រោះពីការឆបោកផ្នែកសេវាកម្មអន្តោប្រវេសន៍ សូមហៅទូរស័ព្ទមកលេខ Philly 311 ដោយការចុចលេខ 3-1-1 ឬ (215) 686-8686 ។

ទាក់ទងមកយើងខ្ញុំ

សម្រាប់ជំនួយក្នុងការស្វែងរកអ្វីៗដែលមានក្នុងធនធានទាំងអស់នេះសូមទាក់ទងជាមួយ ការិយាល័យកិច្ចការអន្តោប្រវេសន៍ (Office of Immigrant Affairs) តាមអាសយដ្ឋាន OIA@phila.gov ឬលេខ (215) 686-4412 ។ អ្នកអាចទទួលបានព័ត៌មានពីយើងខ្ញុំតាម Facebook និង Twitter នៅឯ @PhillyOIA